



ក្រសួងអភិវឌ្ឍន៍ជនបទ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី

សិក្ខាសាលាស្តីពី
ការប្រកួតប្រជែងការអនុវត្តថវិកាកម្មវិធីឆ្នាំ ២០២២
និងទិសដៅបន្តឆ្នាំ២០២៣

បង្ហាញដោយ

មាតិកា

1. សេចក្តីផ្តើម
2. សមិទ្ធផលសម្រេចបាន
 - 2.1 ការងាររដ្ឋបាល
 - 2.2 ការងារផែនការ
 - 2.3 ការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុ
 - 2.4 ការងារសវនកម្ម
 - 2.5 ការងារអធិការកិច្ច
 - 2.6 ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍
 - 2.7 ការងារកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ
 - 2.8 ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ
 - 2.9 សមិទ្ធផលនៃការអនុវត្តគម្រោង និងកម្មវិធីសហប្រតិបត្តិការ
3. បញ្ហាប្រឈម
4. ទិសដៅការងារឆ្នាំ ២០២៣
5. សន្និដ្ឋាន

១. សេចក្តីផ្តើម

- ផ្ទៃដីសរុប (គ.ម ការ៉េ) ៖ ១០,៧៨២
- ចំនួនស្រុក/ក្រុង ៖ ៨ ស្រុក, ១ក្រុង
- ចំនួនឃុំ/សង្កាត់៖ ៤៦ ឃុំ, ៤ សង្កាត់
- ចំនួនភូមិ ៖ ២៤៣ ភូមិ
- ចំណូលមនុស្សម្នាក់ៗប្រចាំឆ្នាំរបស់ខេត្ត(ដុល្លារ) (ទិន្នន័យមន្ទីរផែនការ ២០១៩) ៖ ១,៣៦៤
- ចំនួនប្រជាជនសរុប ៖ ២២៣ ១៦៦នាក់ ស្រី១០៩,៧៤៩នាក់
- ចំនួនគ្រួសារក្រីក្រ១ និង ក្រ២ ៖ ៧,៧៦០
- ប្រវែងផ្លូវជនបទដែលបានស្ថាបនា ៖ ៦ គ.ម (សរុបចំនួន ១៣.៣៥ គ.ម)
- អត្រាទឹកស្អាត ៖ ៧១,៧៦%
- អត្រាអនាម័យ៖ ៥៩,៨៥%
- ចំនួនភូមិជនជាតិដើមភាគតិច ៖ ១៨៤ ភូមិ
- ចំនួនភូមិ(ឈ្មោះភូមិ)ដែលជួបការលំបាកខ្លាំងជាងគេ ៖ ភូមិអ៊ុំទូប និងភូមិបាក់កែ ឃុំវើនសែ ស្រុកវើនសែ

២. សមិទ្ធផលសម្រេចបាន

២.១ ការងាររដ្ឋបាល និងបុគ្គលិក

- មន្ត្រីសរុបមានចំនួន ២២ នាក់ ប្រុស ១៩ នាក់ និងស្ត្រី ០៣ នាក់ ក្នុងនោះរួមមាន ៖
 - មន្ត្រីនៅបម្រើការងារក្នុងមន្ទីរេបច្ចុប្បន្នមាន ចំនួន ២០នាក់ ស្ត្រី ០២នាក់
 - មន្ត្រីជាប់កិច្ចសន្យា ចំនួន ០២នាក់ ស្ត្រី ០១នាក់
- លិខិតចូលរបស់មន្ទីរ
 - ទទួលលិខិតមកពីបណ្តាស្ថាប័ននានាពីលេខ ០០១ ដល់ ១៦១ ចំនួន ១៦១ លេខ
 - ទទួលលិខិតពីក្រសួង និងអង្គភាពក្រោមចំណុះក្រសួងពីលេខ ០០១ ដល់ ០៣៨ ចំនួន ៣៨ លេខ
 - លិខិតចូលចំឈ្មោះ ៣ លេខ
- លិខិតចេញរបស់មន្ទីរ
 - លិខិតចេញទៅតាមបណ្តាអង្គភាពនានាខាងក្រៅមន្ទីរពីលេខ ០០១ ដល់ ២១៩ ចំនួន ២១៩ លេខ
 - លិខិតចេញពាក់ព័ន្ធស្ថានភាពមន្ត្រីរាជការ ពីលេខ ០០១ ដល់ ៣៨៥ ចំនួន ៣៨៥ លេខ
 - លិខិតចេញទៅក្រសួង និងបណ្តាអង្គភាពនានា ក្រោមឱវាទមន្ទីរ ពីលេខ ០០១ដល់០៥៧ ចំនួន ៥៧ លេខ

២. សមិទ្ធផលសម្រេចបាន (ត)

២.២ ការងារផែនការ

- បានបញ្ចប់ការបញ្ចូលទិន្នន័យ សម្រាប់ជាធាតុចូលក្នុងការធ្វើគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ១០ឆ្នាំ (២០២១-២០៣០) របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- បានចូលរួមគាំទ្រកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់រដ្ឋបាលខេត្តរតនគិរី ដែលមានគម្រោងដូចជា៖ ការជួសជុលអណ្តូង និងសាងសង់អណ្តូងថ្មី ការពង្រឹងសមត្ថភាពក្រុមអ្នកប្រើប្រាស់ទឹក និងការទុកដាក់ទឹកប្រកបដោយសុវត្ថិភាព ការថែទាំផ្លូវជនបទជាលក្ខណៈខ្ទប់ ការថែទាំផ្លូវជនបទទប់ទល់និងអាកាសធាតុ (ដាំគ្រាប់ឆ្នោ) ការពង្រឹងសមត្ថភាព និងធ្វើបច្ចុប្បន្នភាព គ.អ.ភ ការពង្រឹងសមត្ថភាព និងធ្វើបច្ចុប្បន្នភាពគណកម្មាធិការសហគមន៍ជនជាតិដើមភាគតិច។
- បានដាក់ជូននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ នូវផែនការយុទ្ធសាស្ត្រថវិកា ២០២៣-២០២៥ និងថវិកាសមិទ្ធកម្មឆ្នាំ ២០២៣
- បានសរសេររបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ៩ខែ និងប្រចាំឆ្នាំ ដាក់ជូននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ, រដ្ឋបាលខេត្ត និងក្រុមប្រឹក្សាខេត្តរតនគិរី
- បានធ្វើរបាយការណ៍សមិទ្ធកម្មជូននាយកដ្ឋានផែនការ

២. សមិទ្ធផលសម្រេចបាន (ត)

២.៣ ការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុ

- បានរៀបចំផែនការថវិកា, ផែនការលទ្ធកម្ម របាយការណ៍ចំណូលនិងចំណាយ, របាយការណ៍លទ្ធកម្ម ជាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ
- បានរៀបចំធ្វើបញ្ជីសារពើភ័ណ្ណប្រចាំឆ្នាំ
- បានផ្គត់ផ្គង់ និងបើកផ្តល់ប្រាក់បៀវត្ស ជូនបុគ្គលិកមន្ត្រីរាជការ និងកិច្ចសន្យា ចំនួន ២ដងក្នុង១ខែ (១២ខែ)
- បានរៀបចំ និងទូទាត់ រដ្ឋទេយ្យបុរេប្រទាន, អគ្គិសនី, សោហ៊ុយទូរគមនាគមន៍, បង់ពន្ធរថយន្ត, និងចំណាយផ្សេងៗ
- បានធ្វើផែនការលទ្ធកម្ម និងការទូទាត់ថវិការបស់មន្ទីរ និងថវិការបស់ក្រសួង
- បានធ្វើរបាយការណ៍ចំណាយថវិកាតាមជំពូករបស់មន្ទីរ

២.៤ ការងារសវនកម្ម

- សវនកម្មជាតិ, សវនកម្មផ្ទៃក្នុង, អគ្គិការដ្ឋាន បានចុះមកពិនិត្យឯកសារចំណូលចំណាយ, លទ្ធកម្ម, កើន ថយ សារពើភ័ណ្ណ ទ្រព្យរដ្ឋនិងការងាររដ្ឋបាល ក្នុងឆ្នាំ ២០២១ បានចំនួន ១លើក ក្នុង ១ស្ថាប័ន

២.៥ ការងារអធិការកិច្ច

- អធិការកិច្ច ក្រសួងទំនាក់ទំនងរដ្ឋសភា និងអធិការកិច្ច បានចុះមកពិនិត្យមើលឯកសារ លទ្ធកម្មក្រោមសិទ្ធិសម្រេច ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ចំណូល ចំណាយ ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

២. សមិទ្ធផលសម្រេចបាន (ត)

២.៦ ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍

- បានធ្វើបច្ចុប្បន្នភាពផ្លូវជនបទ ចំនួន ០៥ ខ្សែ មានប្រវែងសរុប ៣០,៨គ.ម
- បានរាប់ចំនួនចរាចរណ៍ នៅលើផ្លូវលំជនបទចំនួន ០៥ ខ្សែ មានប្រវែងសរុប ៩០ គ.ម
- បានចុះសិក្សាផ្លូវចំនួន ៩ ខ្សែ មានប្រវែងសរុប ១៥១,៧គ.ម
- បានដាំគ្រាប់ត្នោតសងខាងផ្លូវជនបទចំនួន ១០ ០០០ គ្រាប់ ក្នុងភូមិវាំង ភូមិវាយ ឃុំកាចូន ស្រុកវើនសែ
- បានបញ្ចប់ការជួសជុល ថែទាំផ្លូវចំនួន ១១ ខ្សែ មានប្រវែងសរុប ១២៨ គ.ម

២.៧ ការងារកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

- អាត្រាគ្របដណ្តប់ទឹកស្អាតក្នុងឆ្នាំ ២០២២ ស្មើនឹង ៧១,៧៦% ដែលមាន អត្រាកំណើន ៧,៥៦% ធៀបនឹងឆ្នាំ ២០២១។
- បានសាងសង់អណ្តូងស្នប់ (Afridev) ចំនួន ៤ នៅភូមិស្រែពកធំ ១អណ្តូង ភូមិស្រែពកតូច២ អណ្តូង (ក្នុងឃុំសិរីមង្គល ស្រុកកូនមុំ) និង ១អណ្តូងនៅភូមិសាយ៉ាស់ (ស្រែ) ឃុំកាឡែង ស្រុកលំដាត់ មានអ្នកទទួលបានផលចំនួន១០៧គ្រួសារ ស្មើនឹង ៥៣៧ នាក់ ស្រី ២៨១នាក់ កុមារ ១២២នាក់ និងបានចងក្រងក្រុមប្រើប្រាស់ទឹកនៅទីតាំងអណ្តូងទាំង៤
- ជួសជុលអណ្តូងស្នប់ (Afridev) ចំនួន ២៥អណ្តូង ក្នុងឃុំភ្នំកុក, ឃុំប៉ុង និងឃុំកាចូន ស្រុកវើនសែ។ មានអ្នកទទួលបានផល សរុប ៤៨៦គ្រួសារ មនុស្សសរុបចំនួន ២៣៧៦ នាក់ ស្រ្តីសរុបចំនួន១២៤១ នាក់ និងកុមារសរុបចំនួន ៣៦២នាក់

២. សមិទ្ធផលសម្រេចបាន (ត)

- បានសងសង់អាងត្រងទឹកភ្លៀងចំណុះ៤ម៉ែត្រគូប ចំនួន ២៩អាង ក្នុងភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ដែលមានអ្នកទទួលផលសរុប ១០៧គ្រួសារ ស្មើនឹង ៥៣៧នាក់ ស្រី ២៨១នាក់ កុមារ ១២២នាក់។
- បានធ្វើពិសោធន៍គុណភាពទឹក ចំនួន ៣១សំណាក/អណ្តូង ដែលយកមកពីចំនួន ២ខេត្ត (ខេត្តរតនគិរី ២៦សំណាក/អណ្តូង និងខេត្តស្ទឹងត្រែង ៥សំណាក/អណ្តូង)
- បានបើកវគ្គបណ្តុះបណ្តាលពីបច្ចេកទេស ដាក់ក្លរសម្លាប់មេរោគ ក្នុងទឹកដល់គណៈកម្មការស្ថានីយទឹកស្អាតអូរកាននិង ស្ថានីយទឹកស្អាតស្រែពកតូច ដែលមានអ្នកចូលរួមសរុប ១៦នាក់ ស្រ្តី ៥នាក់ នៅក្នុងភូមិអូរកាន ឃុំជ័យឧត្តម ស្រុកលំផាត់។
- បានបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីមណ្ឌលសុខភាពចំនួន២៥មណ្ឌលទូទាំងខេត្ត ស្តីពី ទឹកស្អាត និងការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់លើសុខភាព មានអ្នកចូលរួម ៤០នាក់ ស្រ្តី ០៥នាក់
- បានបើកវគ្គបណ្តុះបណ្តាលដល់ក្រុមអ្នកប្រើប្រាស់ ពីតួនាទីភារៈកិច្ច ការជួសជុលថែទាំអណ្តូងស្នប់ និងការទុកដាក់ទឹកប្រកបដោយសុវត្ថិភាពចំនួន០៤វគ្គ មានអ្នកចូលរួមសរុប ១៣១នាក់ ស្រ្តី ២៣នាក់ មកពី ១៥ភូមិ ក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ និង ឃុំក្អកុក ឃុំកាចូន និងឃុំប៉ុង ស្រុកវើនសៃ ។
- បានស្រង់ទិន្នន័យក្នុងឆ្នាំ ២០២២ មានខ្ទង់ផ្ទះសរុបចំនួន ៣៩ ៣៦៣ខ្ទង់ និងខ្ទង់ផ្ទះមានបង្គន់សរុបចំនួន ២៣,៧៥១បង្គន់
- អត្រាគ្របដណ្តប់អនាម័យឆ្នាំ ២០២២ ៦០.៤៣% ធៀបនឹងឆ្នាំ២០២១ មាន ៥៧% ដែលមានអត្រាកំណើនប្រហែល ៣%។

២. សមិទ្ធផលសម្រេចបាន (ត)

- ផ្សព្វផ្សាយពីការធ្វើអនាម័យលើប្រធានបទ ងឹកទឹកដាំពុះ លាងដៃជាមួយសាប៊ូ និងការប្រើប្រាស់បង្គន់ បានចំនួន ៣លើក មានអ្នកចូលរួមចំនួន ១៦៥ នាក់ ស្រី ១០៨នាក់ ។

២.៨ ការងារពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ

- បានធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ចំនួន០៧ វគ្គ ក្នុងស្រុកវើនសែ ឃុំចំនួន ០៧ មានភូមិចំនួន ២៩ ភូមិ ដែលមាន គ.អ.ភ ចូលរួមសរុបចំនួន ២០៣នាក់ ស្រីចំនួន ៥២នាក់។
- ធ្វើបច្ចុប្បន្នភាព គ.អ.ភ បានចំនួន ៩៣ភូមិ ក្នុង ២០ ឃុំ/សង្កាត់ ០៦ ស្រុក/ក្រុង មាន គ.អ.ភ សរុបចំនួន ៧២១ នាក់ ស្រី ១៦៦នាក់។ គ.អ.ភ ផ្លាស់ប្តូរ សរុបចំនួន ១០៣នាក់ ស្រីចំនួន ២០នាក់ ។ គ.អ.ភ ស្លាប់សរុបចំនួន ០៩នាក់ ។

២. សមិទ្ធផលសម្រេចបាន (ត)

- គណកម្មការអភិវឌ្ឍន៍ភូមិចំនួន ២៣ភូមិ បានចលនាគៀគរបរិកាពីគ្រួសារក្នុងភូមិ និងសប្បុរសជននានាបានចំនួន ៣៩ ៨៣០ ០០០ លានរៀល ដើម្បីធ្វើសកម្មភាពអភិវឌ្ឍន៍ភូមិរបស់ពួកគេមានដូចតទៅ៖

១. ធ្វើផ្លូវដីក្នុងភូមិ ១ខ្សែ
២. ជួសជុលផ្លូវដីក្នុងភូមិចំនួន ១១ខ្សែ
៣. ជួសជុលស្ពានឈើ ៥កន្លែង
៤. ដាក់លូកាត់ផ្លូវ ១កន្លែង
៥. ធ្វើអនាម័យក្នុងភូមិ ៦លើក
៦. ធ្វើប្រព័ន្ធចែកចាយទឹកក្នុងភូមិ ១កន្លែង

- បានបណ្តុះបណ្តាលពង្រឹងសមត្ថភាព គ្មានាទីការៈកិច្ចរបស់គណៈកម្មាធិការសហគមន៍ ចំនួន០៦ភូមិនៅភូមិធូយអំពិល និងភូមិធូយទុំ ឃុំចាអ៊ុង ភូមិល្អិនជង ឃុំអូរជុំ ស្រុកអូរជុំ និងភូមិកាំផ្លិញ ភូមិកាលង និងភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់
- បានចុះធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិចបាន ១៤ ភូមិ ក្នុងស្រុកអណ្តូងមាស ស្រុកវើនសៃ និងស្រុកអូរជុំ ដែលមានសមាជិកគណកម្មាធិការសហគមន៍ចំនួន១២៦នាក់ស្រ្តី ៣១ នាក់ និងមានសមាជិកផ្លាស់ប្តូរចំនួន ២៦នាក់ ។

២. សមិទ្ធផលសម្រេចបាន (ត)

២.៩ សមិទ្ធផលនៃការអនុវត្តគម្រោង និងកម្មវិធីសហប្រតិបត្តិការ (អង្គការភ្នែនអន្តរជាតិកម្ពុជា)

- សាងសង់អណ្តូងក្នុងមតេយ្យសហគមន៍ ចំនួន ៣ អណ្តូង នៅភូមិព័រ ឃុំល្អក់, ភូមិអូម និងប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ
- សាងសង់អណ្តូងមណ្ឌលសុខភាព ចំនួន ៣ អណ្តូង នៅស្រុករឿនសែ ស្រុកបរកែវ អណ្តូងស្រុកអណ្តូងមាស
- សាងសង់បង្គន់ក្នុងមតេយ្យសហគមន៍ចំនួន ១០ បង្គន់ ឃុំឯកភាព, ឃុំប៉ូយ ស្រុកអូរជុំ និងឃុំតាវែងលើ, ឃុំតាវែង ស្រុកតាវែង
- សាងសង់បង្គន់ក្នុងមណ្ឌលសុខភាពចំនួន ៣ បង្គន់ នៅស្រុកអូរជុំ ស្រុករឿនសែ ស្រុកបរកែវ
- សាងសង់ប្រព័ន្ធទឹកក្នុងសាលាមតេយ្យសហគមន៍ចំនួន ៧ ប្រព័ន្ធ ក្នុងឃុំតាវែងលើ និងឃុំតាវែងក្រោម ស្រុកតាវែង
- សាងសង់ប្រព័ន្ធចែកចាយទឹកតាមទុយោនៅតាមសហគមន៍ចំនួន ៤ (ស្រុករឿនសែ ២, ស្រុកតាវែង ១ និងស្រុកអណ្តូងមាស ១)
- ផ្តល់បង្គន់បដិភាគដល់គ្រួសារក្រីក្រចំនួន ១២៩ បង្គន់ ក្នុងស្រុករឿនសែ ស្រុកតាវែង និងស្រុកអណ្តូងមាស

៣. បញ្ហាប្រឈម

- ប្រជាពលរដ្ឋ មិនទាន់មានភាពជាម្ចាស់លើសមិទ្ធិផលដែលមានក្នុងសហគមន៍របស់ពួកគេ
- តំបន់ជាប់ស្រយាលមួយចំនួន មិនទាន់មានទឹកស្អាតប្រើប្រាស់ និងអនាម័យគ្រប់គ្រាន់
- ផ្លូវជនបទដែលបានជួសជុលរួច រងការខូចខាតដោយជំនន់ទឹកភ្លៀង និងរថយន្តធំៗមួយចំនួនដឹកលើសទំងន់
- គ្រួសារមួយចំនួនមិនចាប់អារម្មណ៍ ឬពន្យារពេលក្នុងការសាងសង់បង្គន់អនាម័យ
- មានសំណូមពរច្រើនភូមិ ពីប្រជាពលរដ្ឋក្នុងវេទិការសាធារណៈរបស់ក្រុមប្រឹក្សាខេត្ត អោយមន្ទីរអភិវឌ្ឍន៍ជនបទ ជួយពួកគាត់ក្នុងការផ្តល់ផ្លូវ-ស្ពាន (ផ្លូវបេតុង និងផ្លូវកៅស៊ូ) ទឹកស្អាត និងបង្គន់អនាម័យ
- ថវិកាប្រចាំឆ្នាំរបស់មន្ទីរសម្រាប់អនុវត្តសកម្មភាព មិនទាន់ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ

៤. ទិសដៅការងារឆ្នាំ ២០២៣

- ជួសជុលផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង ២ ០០០ ម៉ែត្រ នៅភូមិណងហៃ ឃុំសេដា ស្រុកលំផាត់
- ការថែទាំផ្លូវទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ (ដាំគ្រាប់ឆ្នោត) ចំនួន ១០ ០០០ គ្រាប់ នៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ
- បំផុសអនាម័យ អំពីការលាងដៃជាមួយសាប៊ូ ផឹកទឹកដាំពុះ និងប្រើប្រាស់បង្គន់ចំនួន ៣វគ្គ នៅឃុំត្រពាំងក្រហម ឃុំត្រពាំងច្រេស ឃុំត្រីន ស្រុកកូនមុំ
- ផ្សព្វផ្សាយពីរបៀបទុកដាក់ បរិភោគទឹក ដែលមានសុវត្ថិភាព និងពង្រឹងសមត្ថភាពក្រុមអ្នកប្រើប្រាស់ទឹកស្អាត (O&M) ចំនួន ៣វគ្គ នៅឃុំតាឡាវ ឃុំញ៉ាង ឃុំម៉ាលិក ស្រុកអណ្តូងមាស
- បណ្តុះបណ្តាលពីតួនាទី និងភារកិច្ចគណកម្មាធិការសហគមន៍ជនជាតិដើមភាគតិច ចំនួន ៦វគ្គ នៅភូមិរ៉ក ភូមិឡាឡៃ ភូមិតាំសេ ភូមិដាល ភូមិទុន និងភូមិទំពួនរឹងធំ
- ផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិចចំនួន ៣ លើក នៅភូមិកងណក ឃុំវើនសៃ ភូមិត្រាក ភូមិឡាមីយ ឃុំកុកឡាក់
- ធ្វើបច្ចុប្បន្នភាពគណកម្មាធិការសហគមន៍ជនជាតិដើមភាគតិច ១៦ភូមិ នៅ(ភូមិសាលា ភូមិកក់ ភូមិស៊ូ ភូមិយ៉ាសោម ភូមិទៀន ភូមិប៉ាអរ ភូមិគ្រៀង ភូមិជ្រុង ភូមិប៉ាងគិត ភូមិចាន់ ភូមិតិគ្គង ភូមិរៀងវិញ ភូមិផ្សាង ភូមិសៀងសាយ ភូមិតាដាច និងភូមិផាវ)

៤. ទិសដៅការងារឆ្នាំ ២០២៣ (ត)

- បណ្តុះបណ្តាលតួនាទី និងការកិច្ច គ.អ.ភ ៧ វគ្គ នៅ (ឃុំប៉ាកាឡាន់ ឃុំហាត់ប៉ក់ ស្រុកវើនសែ ឃុំកាឡែង ស្រុកលំដាត់, ឃុំលំដើរ ឃុំសោមធំ ឃុំប៉ក់ញ៉ៃ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ)
- ធ្វើបច្ចុប្បន្នភាព (គ.អ.ភ) ៦៦ ភូមិ (ក្នុងឃុំសិរីមង្គល ឃុំតាអង ឃុំត្រីន ឃុំអូរជុំ ឃុំសាមគ្គី ឃុំឯកភាព ឃុំចាអ៊ុំង ឃុំល្អក់ ឃុំប៉ូយ ឃុំកាឡែង ឃុំសេដា សង្កាត់ឡាបានសៀក សង្កាត់បឹងកន្សែង)
- តាមដានការអនុវត្តវិភាគម្មវិធីតាមការិយាល័យជំនាញចំនួន ១២លើក

៥. សន្និដ្ឋាន

ប្រជាពលរដ្ឋនៅទីជនបទខេត្តរតនគិរី បានទទួលការអភិវឌ្ឍន៍តិចតួចនៅឡើយ ដូចជាផ្លូវថ្នល់ ទឹកស្អាត អនាម័យជាពិសេស ប្រាក់ចំណូលគ្រួសារនៅទាបនៅឡើយ ដែលត្រូវបង្កើនទាំងសកម្មភាព និងថវិកា អោយទៅដល់ទីជនបទ។ កិច្ចការដូចភ្លៀង រលឹមនេះ នៅតែបន្តខិតខំប្រឹងប្រែងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីថែមទៀតតាមរយៈការចង្អុលបង្ហាញរបស់ឯកឧត្តម បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាឯកឧត្តមអភិបាលខេត្តជាពិសេសក្រោមការដឹកនាំដ៏ឃ្លាស់វៃរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។



ស្នូលអង្គការយុវជនកម្ពុជា
ទុកដាក់នាមជានិស្តាប